

ការទាក់ទងជាមួយនឹងព្រះអង្គដោយវិញ្ញាណាបស់យើង

យហ.៤: ២៥ ឯព្រះទ្រង់ជាប្រពេល ហើយអ្នកណាដែលចូលរួមបង្កើត នៅនគ្គវិញ្ញាណាបស់នៅក្នុង
វិញ្ញាណាបស់នឹងសេចក្តីពីជីវិត

ព្រះបានបង្កើតឱ្យសូមរកឱ្យមានវិញ្ញាណា

ផ្ទៃមេយសម្រាប់ដែនដី ឯដែនដីកីសម្រាប់មនុស្ស ហើយមនុស្សដែលមានវិញ្ញាណានេះ កីសម្រាប់ព្រះ
ជាមាស់ នៅត្រូវនេះ អ្នកអាចមែលយើកពីគោលបំណង និងអត្ថន័យបស់សកលលោកនេះបាន ។ ផ្ទៃ
មេយដែលមានពេញដោយហូដការ មនុស្សមិនមែនត្រូវបានបង្កើតមកសម្រាប់ការអប់រំ សម្រាប់សម្បៀក
បំពាក់ សម្រាប់មួយអាមេរិក សម្រាប់ផ្លូវការ សម្រាប់ការកែវ្យតុ សហរដ្ឋអាមេរិក ឬទៀត បើនេះមនុស្សត្រូវ
បានបង្កើតមក សម្រាប់តែព្រះជាមាស់បុណ្យណាមេរោគ ។ មនុស្សគឺជាជិបបេស់ព្រះ វិដាកាជនេះសម្រាប់ជាក់ព្រះ ។

គឺនាមយើងជាជិបបេស់ព្រះ យើងត្រូវកែតែជាអ្នកដែលទទួលយកព្រះ ។ ឯព្រះទ្រង់ជាប្រពេល (យ
ហ ៤:២៥) ជូនូវបានបង្កើតឱ្យសូមរកឱ្យមានវិញ្ញាណាបស់យើង ដើម្បីទទួលយកត្រូវដែរ
ជូនូវបានបង្កើតឱ្យសូមរកឱ្យមានវិញ្ញាណាបស់យើងបុណ្យណាមេរោគ ទីបាបទទួលយក ប៉ះពាល់ និងជាក់ព្រះវិញ្ញាណាបាន ។

ការអនុវត្តដើម្បីទទួលយកឱ្យមានវិញ្ញាណាប្រពេល មួយនឹងព្រះអម្ចាស់

ព្រះគ្រិសបានវាយជាប្រពេលវិញ្ញាណាប្លូលដើរីតិ សម្រាប់ជាជិបីតិ និងជាការផ្តល់ជូនដើរីតិនៅក្នុងវិញ្ញាណា
បេស់យើង។ ជូនូវបានបង្កើតឱ្យសូមរកឱ្យមានវិញ្ញាណាបស់យើង ដើម្បីបទពិសាជនូវសេចក្តីសង្ឃារៈ និងការ
ផ្តល់ជូនដើរីតិ ជាប្រពេល ។

យើងមែលយើកម្នាច់ទៀតប៉ា ព្រះទ្រង់គឺជាប្រពេល ហើយយើងកីមានវិញ្ញាណាបស់នគ្គ ប្រសិនបើយើងចង់
ចូលរួមបង្កើតឱ្យសូមរកឱ្យមានវិញ្ញាណាបស់យើង ។ មនុស្សយើងមានសវៀនជាបុរីនូវជូនូវបានបង្កើតឱ្យសូមរកឱ្យមានវិញ្ញាណាបស់យើង ។ មនុស្សយើងមែលយើកម្នាច់ទៀតប៉ា ព្រះគ្រិសប្រពេល
គឺកសម្រាប់មែល គ្រចៀកសម្រាប់ស្ថាប់ មាត់សម្រាប់និយាយនិងបរិភោគ ប្រមុះសម្រាប់ស្របតាមធនិតិនិងជក
ជូនូវបានបង្កើតឱ្យសូមរកឱ្យមានវិញ្ញាណាបស់យើង ។ ប៉ាណុកជានៅខាងក្រោមខ្លួនយើងឲ្យ យើងកីមានសវៀន
ជាបុរីនូវជូនូវបានបង្កើតឱ្យសូមរកឱ្យមានវិញ្ញាណាបស់យើង ។ ជូនូវបានបង្កើតឱ្យសូមរកឱ្យមានវិញ្ញាណាបស់យើង ។

ដើម្បីទទួលយកឱ្យមានវិញ្ញាណាប្រពេល ពេលខ្លះយើងត្រូវការបញ្ចប់សកម្មភាពរូបកាយ និងសកម្មភាពព្រលិះ
បេស់យើង បន្ទាប់មកប្រសិនបើកត្រូវ ហើយអំពាននៅជំនួយព្រះអម្ចាស់យេស៊ូ ចេញពីផ្ទុកនីងហ្មាប់ផ្តុតបេស់
យើង ។ ប្រសិនបើយើងធ្វើយើងជូនូវបានបង្កើតឱ្យសូមរកឱ្យមានវិញ្ញាណាបស់យើង ។ នៅពេលណាយើងបញ្ចប់
សកម្មភាពរូបកាយ និងសកម្មភាពព្រលិះបេស់យើង ហើយអនុញ្ញាតឱ្យប្រពេលវិញ្ញាណាបស់យើង ។ “ឱព្រះអង្គអើយ! អូ
ព្រះអម្ចាស់យេស៊ូ” នោះយើងនឹងរួចរាល់ពីសកម្មភាពនៅផ្ទុកខាងក្រោម មកស្តិតនៅក្នុងវិញ្ញាណាបស់នគ្គ ជាបុរីតិ
បំផុតនៃរូបកាយបេស់យើង ។

၃၁: ပေါ်ယန်နှင့် အမြတ်ဆုံး အကျင့်ဆုံး

9. ព្រះ ហើយនិងមនុស្សគឺជាតា ព្រះ កែវ ដីតិច សុខ ទៅ នៅ ក្នុង វិ - ញ្ញាណ
 នៅ ក្នុង វិញ្ញាណប៊ែង ព្រះ វិញ្ញាណឡាច់ អាចបទពិសោធន៍ប្រះ អង
 បន្ទីរ និង ព្រះ វិញ្ញាណប៊ែង ព្រះ វិញ្ញាណឡាច់ អាចបទពិសោធន៍ប្រះ អង
 និង ព្រះ វិញ្ញាណប៊ែង ព្រះ វិញ្ញាណឡាច់ អាចបទពិសោធន៍ប្រះ អង